



# សហព័ន្ធខ្មែរកម្ពុជាក្រោម

KHMERS KAMPUCHEA KROM FEDERATION



4315 50th Street NW, Suite 100, PMB 7005 Washington, DC 20016  
Www.khmerkrom.org—info@khmerkrom.org

## សារប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំសកល ២០២៣

របស់

## ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

សូមថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសូមគោរពចំពោះថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក និងសូមជម្រាបសួរបងប្អូន មិត្តភក្តិ និងជនរួមជាតិទាំងអស់ ជាទីមេត្រី ។

នៅតែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំថ្មី ឆ្នាំសកល ២០២៣ បានឈានមកដល់ហើយ ។ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេនពរដល់ព្រះសង្ឃគ្រប់អង្គ និងលោកអ្នកនាង និងក្រុមគ្រួសារបានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលវិបុលសុខគ្រប់ប្រការក្នុងឱកាសឆ្នាំថ្មីនេះ ។

ទោះបីជាមានបញ្ហាប្រឈម ដោយសារតែផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចជុំវិញពិភពលោកយ៉ាងណាក៏ដោយ ក្នុងនាមចលនាតស៊ូដើម្បីសិទ្ធិជាមូលដ្ឋានសម្រាប់ប្រជាជាតិខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម បានអនុវត្តដោយជោគជ័យនូវផែនការតស៊ូមតិរបស់ខ្លួននៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ។ ភាពជោគជ័យរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម អាចធ្វើទៅបាន ក៏ដោយសារតែមានការរួមចំណែកក្នុងការលះបង់នូវពេលវេលាដ៏មានតម្លៃ និងការបរិច្ចាគនូវហិរញ្ញវត្ថុរបស់សមាជិក និងគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃ និងអរគុណជាអនេកប្បការចំពោះលោកអ្នកនាង ដែលបានគាំទ្រជាបន្តបន្ទាប់នូវសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលកន្លងមក ។

រៀងក្នុងឱកាសនេះ ខ្ញុំសូមលើកយកនូវសកម្មភាពទាំងឡាយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញបេសកកម្មនៅលើឆាកអន្តរជាតិ ក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ដើម្បីស្វែងរក

យុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរក្រោម ជាជនដែលត្រូវរួមបញ្ចូលអាណានិគមយួនបំបិទសំឡេងនៅដែនដីកម្ពុជាក្រោម មកទូល ព្រះតេជព្រះគុណ និងជម្រាបលោកអ្នកនាងឲ្យបានជ្រាប ដូចតទៅនេះ៖

- បានរៀបចំនូវ មហាសន្និបាតពិភពលោក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ក្នុងខែឧសភា ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកថ្មីសម្រាប់អាណត្តិកាល ២០២២ ដល់ ២០២៦ ។
- បានរៀបចំសន្និសីទ Online ដើម្បីអបអរសាទរទិវាភារីអន្តរជាតិ ៨ មីនា ដែលមានស្រ្តីខ្មែរក្រោមមកពីដែនដីកម្ពុជាក្រោម ប្រទេសកម្ពុជា និងថៃចូលរួម និងធ្វើជាភ្នាក់ងារនៅក្នុងសន្និសីទនេះ ផងដែរ ។
- ប្រតិភូ និងសមាជិក គណៈកម្មាធិការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) បានចូលរួមប្រជុំ និងថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) នៅទីក្រុង New York សហរដ្ឋអាមេរិក ក្នុងខែមេសា និងឧសភា និងនៅក្នុង មហាសន្និបាតយន្តការអ្នកជំនាញស្តីពីសិទ្ធិជនជាតិដើម (EMRIP) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅក្នុងខែកក្កដា ។
- បានដាក់របាយការណ៍ និងបានចូលប្រជុំនៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅក្នុងខែកញ្ញា នៅពេលដែល អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងរបស់ប្រទេសវៀតណាម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ។
- បានសហការជាមួយនឹងអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ដើម្បីបញ្ជូនរបាយការណ៍ទៅកាន់អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ស្តីពីសារធាតុពុល និងសិទ្ធិមនុស្ស ។
- បានស្រាវជ្រាវ និងជួយ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ក្នុងការសរសេររបាយការណ៍ស្តីពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីទន្លេមេគង្គ លើពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។
- បានចូលរួមកិច្ចប្រជុំ Online ជាមួយនឹង ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដើម្បីរាយការណ៍អំពីស្ថានភាពថ្មីៗ នៃការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងខ្មែរក្រោម មុនពេលមានកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយវៀតណាម ។
- បានចូលរួមក្នុងមហាសន្និបាត នៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) នៅរដ្ឋធានី Washington D.C. ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការនាយកនៃអង្គការនេះ ។
- បានសហការជាមួយនឹង UNPO ដើម្បីបញ្ជូនរបាយការណ៍លម្អិត ទៅកាន់ស្ថាប័ននីតិវិធី ពិសេសរបស់អង្គការសហប្រជាជាតិទាក់ទងនឹងការរំលោភបំពានលើខ្មែរក្រោម ។ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ អ្នករាយការណ៍ពិសេសចំនួន ៦ រូប និងជាអនុប្រធាននៃក្រុមការងារស្តីពីការឃុំខ្លួនតាមទំនើង

ចិត្ត បានធ្វើព្យតិចោទប្រកាន់រួមគ្នា (Joint Allegation Letter - JAL) មួយ ទៅកាន់រដ្ឋាភិបាលនៃប្រទេសវៀតណាម ។ ព្យតិចោទប្រកាន់រួមគ្នានេះ ក៏បានចេញផ្សាយនៅលើគេហទំព័រ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ផងដែរ ។ [\(សូមចុចនេះដើម្បីអានច្បាប់ដើម\)](#)

- បានចុះឈ្មោះ និងជួយយុវជនខ្មែរក្រោម ២ រូបពីប្រទេសកម្ពុជា ឱ្យចូលរួមក្នុងកម្មវិធី "វគ្គបណ្តុះបណ្តាលអ្នកការទូតអាស៊ីប៉ាស៊ីហ្វិកគ្មានតំណាង" ដែលរៀបចំដោយ UNPO ។ បានបញ្ជូនយុវជនខ្មែរក្រោមម្នាក់ពីប្រទេសហូឡង់ ទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ ដែលរៀបចំដោយ UNPO ភាពជាដៃគូជាមួយក្រុមយុវជនសហភាពអឺរ៉ុបសេរី (EFAY) និងនាយកដ្ឋានយុវជននៃក្រុមប្រឹក្សាអឺរ៉ុប (COE) លើប្រធានបទ "ភ្នាក់ងារនៃការផ្លាស់ប្តូរ៖ "ការផ្តល់សិទ្ធិអំណាចដល់យុវជនជនជាតិភាគតិចអឺរ៉ុប ដើម្បីលើកកម្ពស់សង្គមសន្តិភាព និងរួមបញ្ចូលសម្រាប់ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព" ។
- បានរៀបចំសិក្ខាសាលា Online (Virtual Side Events) ក្នុងអំឡុងពេលវេទិកាសង្គម អាស៊ីប៉ាស៊ីហ្វិក វេទិកាសង្គមពិភពលោក និងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP 27) នៅប្រទេសអេហ្ស៊ីប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរំលោភសិទ្ធិមនុស្ស និងបញ្ហាដែលជនជាតិដើមខ្មែរក្រោមត្រូវប្រឈមមុខនៅដែនដីកម្ពុជាក្រោម ។
- បានរៀបចំសិក្ខាសាលា ដើម្បីអប់រំយុវជនខ្មែរក្រោមឱ្យយល់ដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកតស៊ូមតិខ្មែរក្រោម ក្នុងការដាក់បញ្ចូលការអនុវត្ត SDGs នៅដែនដីកម្ពុជាក្រោម ។
- បានចូលរួមក្នុងកិច្ចប្រជុំ Online ដែលរៀបចំដោយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅតំបន់អាស៊ី ។
- បានរៀបចំយុទ្ធនាការយោសនា សម្តែងការព្រួយបារម្ភ និងទប់ស្កាត់បេក្ខភាពវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ។
- បានរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅតាមសាខានីមួយៗ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមទូទាំងពិភពលោក ។
- ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ នៅពេលដែលខ្មែរក្រោមប្រឈមមុខនឹងការឃុំខ្លួន ដាក់គុក ការសងសឹក ឬការរំលោភបំពានលើសេរីភាពសាសនា ។
- បន្តពង្រីកការផ្សព្វផ្សាយកម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) ជាភាសាខ្មែរ និងភាសាអង់គ្លេស ជាវិទ្យុ និងទូរទស្សន៍ ដើម្បីឱ្យខ្មែរក្រោមនៅកម្ពុជាក្រោមបានរៀនសូត្រ និងក្រោកឈរដើម្បីប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ។

- បានជំរុញសមាជិក និងអ្នកគាំទ្រឲ្យវៃអង្គការសិទ្ធិមនុស្សនៅតាមមូលដ្ឋានរបស់ពួកគាត់ ដើម្បីឧបត្ថម្ភដល់ខ្មែរក្រោមដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ឬជួយជនភៀសខ្លួនខ្មែរក្រោមដែលកំពុងតែរស់នៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ ។

បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីអប់រំឲ្យពលរដ្ឋខ្មែរក្រោមបានយល់ដឹងនូវសិទ្ធិរបស់ខ្លួនជាជនជាតិដើម បានធ្វើឲ្យពួកគាត់បានដឹងអំពីសិទ្ធិរបស់ខ្លួនបន្តិចម្តងៗ ហើយបាននាំគ្នាទាមទារជាសាធារណៈឱ្យរដ្ឋាភិបាល រៀនណាមឲ្យគោរពនូវសិទ្ធិដូចដែលមានចែងក្នុងច្បាប់អន្តរជាតិ និងសន្និសីទសញ្ញានានា ដែលរៀនណាមបានចុះហត្ថលេខាជាមួយនឹងអង្គការសហប្រជាជាតិ ។ ២០២២ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយ ដែលខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម បានរៀបចំដោយជោគជ័យនូវត្រួតពិនិត្យសំខាន់ៗដោយខ្លួនឯង ដើម្បីអបអរសាទរសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទោះបីជាអាជ្ញាធររៀនណាមព្យាយាមមករារាំងយ៉ាងណាក៏ដោយ ។

ឆ្នាំថ្មីជិតឈានចូលមកដល់ក្នុងពេលខាងមុខនេះ និងបើទោះជាយើងនឹងត្រូវជួបបញ្ហាប្រឈមនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តផ្ដោតលើដំណើរក្នុងការស្វែងរកយុត្តិធម៌ជូនខ្មែរក្រោមជាពលរដ្ឋដែលគ្មានសំឡេងនៅដែនដីកម្ពុជាក្រោមជានិច្ចនិរន្តរ៍ ។ សួស្តីឆ្នាំថ្មី ឆ្នាំ ២០២៣ !

ដោយសេចក្តីគោរពដ៏ខ្ពស់ខ្ពស់ និងរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំព្រះករុណា ខ្ញុំបាទ ។

សហរដ្ឋអាមេរិក ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦  
 ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ គ. ស. ២០២២

ហត្ថលេខា និងត្រា

**ប្រាក់ សេរីតុឡូ**  
 ប្រធានបតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម